

ភ្នំពេញ ថ្ងៃអង្គារ ០៨ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣

**លិខិតចំហគោរពជូនចំពោះ**

**លោកជំទាវ អ៊ឹង កន្តាផារី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី**

**ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន**

**លោកជំទាវ កៀង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ**

**ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍**

**សំណើ៖ ស្នើមានចំណាត់ការទៅលើលោក ផែង វណ្ណៈ ដែលជាម្ចាស់គេហទំព័រ [Pheng Vannak News](http://Pheng Vannak News) ចំពោះ  
ការប្រើប្រាស់មតិកាមិនសមរម្យ ការប្រមាថ មាក់ងាយ និងបៀតបៀនទៅលើស្ត្រីអ្នកសារព័ត៌មាន។**

យើងខ្ញុំអង្គការសង្គមស៊ីវិលដែលកំពុងធ្វើការដើម្បីលើកកម្ពស់សិទ្ធិស្ត្រីនិងសមភាពយេនឌ័រនៅកម្ពុជាដែលមានរាយនាម ដូចខាងក្រោម បានទទួលស្គាល់នូវឆន្ទៈដ៏ខ្ពង់ខ្ពស់និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅគ្រប់វិស័យ ជាពិសេសការបំពេញកាតព្វកិច្ចក្នុងនាមជាដឹកនាំ នៃអនុសញ្ញាស្តីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី និងតាមរយៈការអនុវត្តច្បាប់ និងគោលនយោបាយជាតិនានា។

យោងតាមរបាយការណ៍របស់ក្រសួងព័ត៌មានក្នុងឆ្នាំ២០២១ ក្នុងចំណោមអ្នកសារព័ត៌មានសរុបចំនួន ៥០០០ (ប្រាំពាន់)នាក់ មានស្ត្រីអ្នកសារព័ត៌មានតែ ៤៧០នាក់ ដែលស្មើនឹង ៩.៤ ភាគរយប៉ុណ្ណោះ។ តួលេខនេះបាន បង្ហាញពីវត្តមានរបស់ស្ត្រីដែលចូលរួមក្នុងវិស័យសារព័ត៌មាននៅមានតិចនៅឡើយក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែ ប៉ុណ្ណោះ ក្នុងចំណោមស្ត្រីអ្នកសារព័ត៌មានទាំងនេះ ពួកគេបានរាយការណ៍អំពីបញ្ហាប្រឈមជាច្រើនដែលពួកគេជួប ប្រទះ ជាពិសេសទាក់ទងនឹងការរើសអើងផ្អែកលើយេនឌ័រ ការបៀតបៀន និងគំរាមកំហែង<sup>1</sup>។ ប្រការទាំងនេះ ធ្វើឲ្យ ប៉ះពាល់ដល់ស្ថានភាពផ្លូវកាយ ផ្លូវចិត្ត និងលទ្ធភាពក្នុងការបំពេញវិជ្ជាជីវៈរបស់ពួកគេ ហើយក៏អាចជាកត្តាបន្ទប់ បង្កាក់ស្ត្រីផ្សេងទៀត មិនឲ្យចាប់អាជីពការងារក្នុងវិស័យសារព័ត៌មានផងដែរ។

ជាមួយនឹងបញ្ហាប្រឈមទាំងនេះ យើងខ្ញុំមានការខកចិត្តនិងព្រួយបារម្ភយ៉ាងខ្លាំងដែលលោក **ផែង វណ្ណៈ** បានប្រើមតិកាប្រមាថមាក់ងាយនិងបៀតបៀនទៅលើស្ត្រីអ្នកសារព័ត៌មានម្នាក់យ៉ាងធ្ងន់ធ្ងរ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក (Vannak Pheng) ដែលមានខ្លឹមសារ *"ជាស្ត្រីក្នុងមានរូបសម្បត្តិស្អាតបាត់ដៃ តែចរិកព្រៃផ្សៃ.....ចរិកថោកទាបដូចនាង អាណា យកធ្វើប្រពន្ធដាប់ហើយ..."* ។

<sup>1</sup> Khmertimes: <https://www.khmertimeskh.com/50769694/support-for-female-journalists-sought/>  
Phnom Penh Post: <https://www.phnompenhpost.com/national/female-journos-share-woes-seek-improvements>

យើងខ្ញុំមើលឃើញថាសកម្មភាពប្រមាថមាក់ងាយខាងលើនេះ ធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើកិច្ច ប្រឹងប្រែងនានារបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអាចដល់ស្ត្រី ឆ្ពោះទៅសម្រេចឲ្យបានតាមគោលដៅទី ៥ នៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ដែលក្នុងនោះក៏ធ្វើឡើងតាមរយៈការលុបបំបាត់ផ្នត់គំនិតអីសអើងផ្នែកលើយេនឌ័រ រួមទាំងតាមប្រព័ន្ធអនឡាញផងដែរ។ ជាងនេះទៅទៀត ការប្រើប្រាស់ពាក្យសម្តីប្រមាថរបស់ លោក ផែង វណ្ណៈ ដូចខាងលើនេះ គឺជាទង្វើដែលមិនអាចលើកលែងបាន អសីលធម៌ និងបំពានយ៉ាងខ្លាំងទៅលើក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ជាពិសេស បំពានទៅលើក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពីហិង្សាលើស្ត្រី ដែលក្រសួងកិច្ចការនារី និងក្រសួងព័ត៌មានបានរួមគ្នាបង្កើតឡើងកាលពីខែកក្កដា ឆ្នាំ២០១៧ និងដោយរួមទាំងបានបង្កើតក្រុមការងារដើម្បីអនុវត្ត ពិនិត្យ តាមដានដោះស្រាយបញ្ហានៃការរំលោភបំពានលើក្រមប្រតិបត្តិនេះដែរ។ ជាងនេះទៅទៀតទង្វើទាំងនេះរបស់លោក ផែង វណ្ណៈ បានបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់បុគ្គល បន្ទាបតម្លៃស្ត្រី និងសង្គមជាតិទាំងមូលដែលផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣១ *“...ពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់.....ការប្រើប្រាស់សិទ្ធិសេរីភាពរបស់មនុស្សម្នាក់ៗមិនត្រូវអោយប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ.. ”។*

អាស្រ័យហេតុដូចនេះ យើងខ្ញុំសូមស្នើដល់លោកជំទាវរដ្ឋមន្ត្រី និង ឯកឧត្តមរដ្ឋមន្ត្រី មេត្តាចាត់វិធានការផ្លូវច្បាប់តឹងរឹងទៅលើ លោក ផែង វណ្ណៈ ដើម្បីផ្តល់យុត្តិធម៌ដល់ស្ត្រីដែលទទួលរងការប្រមាថ និង ការបៀតបៀន រួមទាំងបង្កើតគម្របភាពល្អនៅក្នុងសង្គម រួមមាន៖

១. ក្រុមការងារតាមដានរាយការណ៍អំពីហិង្សាលើស្ត្រីនៃក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន ចាត់វិធានការចំពោះទង្វើរបស់លោក ផែង វណ្ណៈ ដើម្បីកែប្រែការអនុវត្តឲ្យស្របតាមក្រមប្រតិបត្តិប្រព័ន្ធ ផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពីហិង្សាលើស្ត្រី និង ទប់ស្កាត់រាល់មាតិកាដែលបង្កបំផ្លាញខ្លឹមសារប្រមាថមាក់ងាយដល់ស្ត្រី និងបុគ្គលគ្រប់អត្តសញ្ញាណយេនឌ័រ កុំឲ្យកើតឡើងបន្តទៀត។ ។
២. បង្គាប់ឲ្យលោក ផែង វណ្ណៈ ទទួលស្គាល់កំហុស កែតម្រូវពាក្យពេចន៍ប្រមាថ មាក់ងាយ និង ធ្វើការសូមទោសជាសាធារណៈចំពោះស្ត្រីជាអ្នកសារព័ត៌មានដែលរងគ្រោះ និងសាធារណៈជនទូទៅ ចំពោះទង្វើអសីលធម៌របស់គាត់។
៣. បង្គាប់ឲ្យលោក ផែង វណ្ណៈ ចូលខ្លួនទទួលវត្តបណ្តុះបណ្តាលស្តីពីការរាយការណ៍ព័ត៌មានដែលយល់ដឹងត្រឹមត្រូវអំពីយេនឌ័រក្នុងវិស័យសារព័ត៌មាន ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រុមការងារដើម្បីអនុវត្តពិនិត្យ តាមដាន ដោះស្រាយបញ្ហានៃការរំលោភបំពានលើក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពីអំពើហិង្សាលើស្ត្រី។

**សម្រាប់ព័ត៌មានបន្ថែម៖**

អេង ចាន់ឌី	នាយិកាអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា	095 797 909
បុណ្យ រចនា	នាយិកាប្រតិបត្តិអង្គការក្លាហាន	089 476 146
ជឹម ចាន់នាង	អគ្គលេខាធិការអង្គការ អិនដីអូ ស៊ី- ដ	012 668 853
ស្ទឹង កាវ៉ុង	នាយិកាប្រតិបត្តិអង្គការបន្ទាយស្រី	081 885 874

**លិខិតចំហនេះគាំទ្រដោយ៖**

- ១. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុវត្តលុបបំបាត់រាល់ទម្រង់លើស្ត្រី (NGO -CEDAW)
- ២. អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
- ៣. អង្គការ ក្លាហាន (Klahaan)
- ៤. អង្គការ បន្ទាយស្រី (Banteay Srei)
- ៥. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
- ៦. អង្គការនារីដើម្បីសន្តិភាព (WPM)
- ៧. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)
- ៨. អង្គការលើកកម្ពស់គុណភាពជីវិត
- ៩. សមគមគាំពារស្ត្រីងាយរងគ្រោះ (ASVW)
- ១០. សហភាពការងារកម្ពុជា (CLC)
- ១១. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- ១២. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ (និកហ្វិក)
- ១៣. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- ១៤. អង្គការ អាក់សិនអេតកម្ពុជា ( ActionAid Cambodia)
- ១៥. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
- ១៦. បណ្តាញយុវជនកម្ពុជា (CYN)
- ១៧. មណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC)
- ១៨. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គារីលធី (LRSU)
- ១៩. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
- ២០. អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC)
- ២១. សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)
- ២២. បណ្តាញយេនឌ័រ និងអភិវឌ្ឍន៍ (GADNet)
- ២៣. ក្រុមសន្សំប្រាក់នារី (LSG)
- ២៤. អង្គការកម្ពុជាដើម្បីសុខភាពនិងការអប់រំសហគមន៍ (CHEC)
- ២៥. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
- ២៦. អង្គការសម្ព័ន្ធនយោបាយសង្គមកម្ពុជា (ANSA Cambodia)
- ២៧. អង្គការសមាគមន៍ជាងត្នោត (STT)
- ២៨. អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្ត្រី (LSCW)
- ២៩. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
- ៣០. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC Cambodia)
- ៣១. អង្គការតម្លាភាពកម្ពុជាកម្ពុជា (TIC)
- ៣២. អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង (UPWD)
- ៣៣. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (សមាគមអាដហុក)
- ៣៤. អង្គការសកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍ (SACD)
- ៣៥. អង្គការត្រួសត្រាយនៃកម្ពុជា
- ៣៦. សហគមន៍175គ្រួសារ
- ៣៧. ស.គ 197គ្រួសារសហគមន៍ភូមិព្រលាន
- ៣៨. គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)

